



ការពង្រឹងសមត្ថភាព

ការផ្សាយលើកទី៤

កម្រងព័ត៌មានរបស់គម្រោងថែកា (JICA) ប្រចាំអគ្គនាយកដ្ឋានពន្ធដារ (អពជ)

ខែកញ្ញា ឆ្នាំ២០១៤

មាតិកា

វិនិយោគទុនពីប្រទេសជប៉ុន	2
គំរូភាពជាអ្នកដឹកនាំ	2
ធ្វើឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត	3
វិវាទកិច្ចព្រមព្រៀងចំណងកែលម្អ	4
បញ្ចប់ផែនទីបង្ហាញផ្លូវ	4
អនុបណ្ឌិតផ្នែកពន្ធដារនៅជប៉ុន	5
ប្រតិភូការណ៍បន្ទាប់	5

គម្រោងពន្ធដាររបស់រដ្ឋាភិបាលខែកក្កដា ឆ្នាំ២០១៥

ពិធីចុះហត្ថលេខាលើគម្រោង
ខែមិថុនា ឆ្នាំ២០១៤

លក្ខណៈពិសេសនៃការពន្យារពេលរបស់គម្រោងគឺដើម្បីសម្រេច
តាមគោលដៅដែលបានកំណត់

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងប្រធានតំណាងជាន់ខ្ពស់របស់ JICA ប្រចាំការិយាល័យនៅកម្ពុជាបានព្រមព្រៀងពន្យារពេលដំណាក់កាលអនុវត្តគម្រោងនាពេលបច្ចុប្បន្នរយៈពេល១០ខែរហូតដល់ដំណាច់ខែ កក្កដា ឆ្នាំ២០១៥។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅ អពជ កាលពីខែមិថុនា។ ក្រុមការងារគម្រោងចាំបាច់ត្រូវបំពេញបញ្ចប់រាល់សកម្មភាពដែលបានគ្រោងទុកទាំងអស់ដោយរួមមានការបង្កើតនូវសកម្មភាពអនុវត្តល្អៗ (best practice)។ មន្ត្រីបំពេញការងារចាំបាច់ត្រូវបើកទូលាយគំនិតចំពោះបរិយាកាសការងារថ្មី។



ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និង លោក Izaki ប្រធានតំណាងជាន់ខ្ពស់ JICA ប្រចាំការិយាល័យនៅកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា។

អគ្គនាយកដ្ឋានពន្ធដារ ក្រុមការងារខ្សែទឹកខ្ចីបំបែកពេញការងាររបស់ខ្លួន

JCC លើកទី៣
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤

ភាគីពាក់ព័ន្ធបន្តការសន្យាដើម្បីបញ្ចប់គម្រោងឱ្យទាន់ពេលវេលា

គ្មានការកើនឡើងនូវចំនួនអ្នកដាក់លិខិតប្រកាស បើទោះបីមានការខិតខំប្រឹងប្រែងពី អពជ ដើម្បីបង្កើននូវចំនួនអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសក៏ដោយ។ ការរកឃើញថ្មីៗ និងវិធានការចាំបាច់ត្រូវបានដាក់បញ្ចូលដែលជាដើមចមនៃការបង្កើនចំនួនអ្នកជាប់ពន្ធ។ នៅទីនេះ អពជ កំពុងដាក់ឱ្យប្រើប្រាស់នូវទម្រង់គណនេយ្យបែបសាមញ្ញដើម្បីលើកទឹកចិត្តអ្នកជាប់ពន្ធឱ្យធ្វើការកត់ត្រា។

សកម្មភាពដ៏ទៃឆ្លែងទៀតរួមមានការចងក្រងសៀវភៅការណីសវនកម្មពន្ធកម្ពុជាដែលរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរនៅដំណាច់ខែតុលានេះ។ FAQs នឹងត្រូវបញ្ចប់តាមពេលវេលាដែលអាចធ្វើទៅបាន។

តំណែងសំខាន់ៗ

- អគ្គនាយក ផ្តល់នូវជំនឿទុកចិត្តដល់វិនិយោគទុនជប៉ុន
- ភាពដឹកនាំត្រូវបានមើលឃើញថាជា "ជើងឯកនៃការផ្លាស់ប្តូរ" និងត្រូវដើរតួនាទីជា "ចលករដ៏សំខាន់បំផុត" -Tan Suri
- សិក្ខាសាលាស្តីពីការប្រាស្រ័យទាក់ទងបានចាប់ផ្តើមធ្វើឱ្យតវិយាបទមន្ត្រីមានការផ្លាស់ប្តូរ

សន្ទស្សន៍	2011	2012	2013
% នៃអ្នកដាក់លិខិតប្រកាស	57.3%	55.7%	51.8%
% នៃអ្នកជាប់ពន្ធតាមរបបពិត	28.6%	30.6%	33.5%



កិច្ចប្រជុំ JCC លើកទី៣ នៅសាលប្រជុំលេខ ៦១១

គម្លាតជាគន្លឹះឆ្ពោះទៅរកវិនិយោគទុន

អគ្គនាយកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីជំរុញ
ឱ្យមានការដាក់វិនិយោគនៅក្នុងប្រទេសកម្ពុជា
ចន្លោះថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤

អ្នកឯកទេសពន្ធ និងម្ចាស់ជំនួញជាច្រើននាក់ប្រមូលផ្តុំគ្នា
នៅទីក្រុង Tokyo និង Nagoya

អតីតស្នងការភ្នាក់ងារពន្ធដារជាតិ (NTA) លោក Otake
បានអញ្ជើញ អគ្គនាយកដើម្បីជំរុញកិច្ចការអំពីតម្លាភាព
នៃ រដ្ឋបាលសារពើពន្ធក្នុងគោលបំណងជំរុញការកៀរគរ
វិនិយោគទុនរបស់ជប៉ុន នៅក្នុងទីក្រុង Tokyo និង
Nagoya ។ គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយ

នាយករង JICA ស្នងការ NTA លោក KOMURA អនុ
ប្រធានគណៈបក្សដែលកំពុងកាន់អំណាច និងនាយក
គ្រប់គ្រងនៃសារពើពន្ធនាគារ Mainichi ។



CPTA ស្នាមមន្ទីរ អគ្គនាយក

ធ្វើឱ្យអ្នករំលឹកបច្ចេកវិទ្យា! គំរូគួរនាំគ្នាជាអ្នកដឹកនាំ

ការកែទម្រង់រដ្ឋបាលសារពើពន្ធ
ប្រធានផ្នែកគោលនយោបាយ និង ប្រតិបត្តិ (CEO)
ម៉ាឡេស៊ី ទស្សនកិច្ចនៅប្រទេសកម្ពុជា
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤

“ស្វែងយល់អំពីពិភពលោកដែលកំពុងមាន
ការផ្លាស់ប្តូរ” និង “ការផ្លាស់ប្តូរនូវផ្នត់
គំនិត” → គិតជាសកល ប្រកបដោយភាព
ឆ្លាតវៃវង់វៃ បន្ទាប់មកសូមអនុវត្តតាមទឹកនិន្នា
ការងាររបស់ខ្លួន។



Tan Sri Dr. Mohd Shukor Mahfar, ជាប្រធានផ្នែក
គោលនយោបាយ និង ប្រតិបត្តិ (CEO) នៃក្រុមប្រឹក្សា
ប្រតិបត្តិក្នុងស្រុក ម៉ាឡេស៊ី បានចូល
រួមចំណែកផ្លាស់ប្តូរមតិយោបល់ ក្នុង
ភាពជាអ្នកដឹកនាំគឺផ្តោតជាសំខាន់ទៅ
លើ “ការផ្លាស់ប្តូរទស្សនវិស័យ/ផ្នត់គំនិត
របស់មនុស្ស” ដែលរួមគ្នាផ្តល់កំពុង
ដើរតួជា “អ្នកលើកទឹកចិត្ត” ។

អគ្គនាយកជាមួយ CEO ម៉ាឡេស៊ី

មនុស្សដែលស្ថិតនៅក្នុង
ដំណែងភាពជាអ្នកដឹកនាំ
ត្រូវតែបានមើលឃើញ
ដោយអ្នកនៅក្រោម
បង្គាប់ថាជា “ជើងឯកនៃ
ការផ្លាស់ប្តូរ” និងត្រូវ
ដើរតួនាទីជា “ចលករដ៏
សំខាន់បំផុត”
-Tan Sri Dr. Mohd Shukor Mahfar

លើកស្ទួយការឆ្លាស់ប្តូរវិធីសាស្ត្រ (EOI) សម្រាប់ការធ្វើទំនើបការវិនិយោគ និងស្វ័យប្រវត្តិកម្ម

សិក្ខាសាលាពិគ្រោះយោបល់
ការបង្កើតផែនទីបង្ហាញផ្លូវ (M&A)
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤

អ្នកចូលរួមធ្វើការបញ្ជាក់អះអាងថាការលើកស្ទួយការកែចក
វិលកពីតំបន់ក្នុងចំណោមក្រសួងពាក់ព័ន្ធទាំងឡាយរួម
មានធនាគារជាតិនៃកម្ពុជា គឺជារបៀបវារៈទូទៅ

អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានជំនួយ
នគរូបនីយកម្ម និង សំណង់ (MLMUPC) អគ្គនាយករង
នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម (MOI) មន្ត្រីជាន់ខ្ពស់
ពី MOC, MEF, GDCE, MPWT និង NBC បានចូលរួម

សិក្ខាសាលា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ
Inter-Continental ។ ភ្ញៀវទាំងឡាយពីក្រសួងផ្សេងៗ
បានអបអរសាទរនូវការរីកចម្រើននៃ R/M និងបានគូស
បញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ
សម្រាប់ការផ្លាស់ប្តូរវិធីសាស្ត្រទៅវិញទៅមក
(EOI) ។



សិក្ខាសាលារៀបចំនៅសណ្ឋាគារ Inter-Continental

ធ្វើការកំណត់ទូទៅមានគ្រប់លក្ខណៈ និងចាត់វិធានការ

ផែនការសកម្មភាពដើម្បីធ្វើឱ្យប្រសើរនូវ ការពេញចិត្តរបស់អ្នកជាប់ពន្ធ កក្កដា ២០១៤

ដំណើរការគ្មានបទដ្ឋាន ការអប់រំដល់អ្នកជាប់ពន្ធនៅមានកម្រិត
ទាប និងមន្ត្រីពន្ធដារមិនរូសរាយរាក់ទាក់ ធ្វើឱ្យអ្នកជាប់ពន្ធមិន
សប្បាយចិត្ត។

តាមរបាយការណ៍អង្កេតពីភាពពេញចិត្តរបស់អ្នកជាប់ពន្ធធ្វើ
ឡើងក្នុងឆ្នាំ២០១៣ គម្រោងបានដាក់ចេញនូវផែនការ
សកម្មភាពដើម្បីដោះស្រាយនូវកង្វះខាត និងធ្វើឱ្យប្រសើរនូវ

សេវាកម្មរបស់ អពជ ដូចបានធ្វើការគូសបញ្ជាក់ដូច
ខាងក្រោម៖

- ◆ ធ្វើឱ្យប្រសើរនូវបទពិសោធន៍របស់អ្នក
- ◆ កាត់បន្ថយរយៈពេលរង់ចាំ
- ◆ ផ្តល់ការអប់រំដល់អ្នកជាប់ពន្ធឱ្យបានប្រសើរ
- ◆ មន្ត្រីពន្ធដារមានភាពរូសរាយជាងមុន
- ◆ កែលម្អការគ្រប់គ្រងធនធានមនុស្ស

“អាចរកព័ត៌មានលម្អិតបន្ថែមនៅក្នុងរបាយការណ៍នេះ។”



តើអ្នកមាននិន្ទៈ ក្នុងការផ្លាស់ប្តូរទេ ?

ការធ្វើឱ្យប្រសើរនូវវប្បធម៌ការងាររបស់ អពជ បញ្ជូនជំនាញការងារពីប្រទេសជប៉ុន មិចុនា និងសីហា ២០១៤

ជំនាញការងារពេញការងាររយៈពេលខ្លីពីប្រទេសជប៉ុន ផ្តល់
ចំណេះដឹង ដើម្បីទទួលបានប្រសិទ្ធភាពការងារ និងទទួល
នូវការពេញចិត្តពីអ្នកជាប់ពន្ធ

មន្ត្រីរបស់ NTA ៣រូប និងអតីតមន្ត្រី១រូប បានចូលរួម
ពង្រឹងសកម្មភាពគម្រោង។ ពួកគេបានសង្កេតលើការងារ
តាមការិយាល័យ និង បានចូលរួមពិភាក្សាជាមួយមន្ត្រី
ទាំងឡាយដើម្បីធ្វើឱ្យប្រសើរនូវការពេញចិត្តអ្នកជាប់ពន្ធ

ព្រមទាំងបានចែករំលែកគំនិតស្តីពីការធ្វើឱ្យប្រសើរឡើងនូវ
ដំណើរការចាត់ចែងលិខិតប្រកាស។ វប្បធម៌ការងារដែលត្រូវ
បានស្នើឡើងបានប្រគល់ជូន អគ្គនាយក កាលពីខែ សីហា។



ការិយាល័យមានការរៀបចំបានល្អ (សាខាពន្ធដារខណ្ឌទួលគោក)

អភិវឌ្ឍន៍វិធានបទ និងបុគ្គលិក
លក្ខណៈក្នុងការប្រាស្រ័យ
ទាក់ទងផ្ទាល់មាត់របស់មន្ត្រី ឱ្យ
បានប្រសើរជាងមុនតាមរយៈការ
ផ្តល់នូវវត្ថុបណ្តុះបណ្តាល
-ផែនការសកម្មភាព #៧

ការចូលរួមគ្នាដើម្បីស្រាវជ្រាវស្វែងរកដំណោះស្រាយដល់បញ្ហាដែលកើតឡើង

សិក្ខាសាលា៖ ជំនាញក្នុងការប្រាស្រ័យទាក់ទង កញ្ញា ២០១៤ ដល់ មីនា ២០១៥

មន្ត្រីចាំបាច់ត្រូវកំណត់ជាមិត្តរូបនៃ “អ្នកផ្តល់សេវាកម្ម”

ជាផ្នែកមួយនៃផែនការសកម្មភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវ
សេចក្តីពេញចិត្តរបស់អ្នកជាប់ពន្ធ គម្រោងនេះនឹងបន្តរៀបចំ
ឡើងនូវ “សិក្ខាសាលាស្តីពីការប្រាស្រ័យទាក់ទង” នៅ
សាលាជាតិពន្ធដារ ។ សិក្ខាសាលាធ្វើឡើងជាបន្តបន្ទាប់ចំនួន
៥ ពេល ផ្តល់ជូនមន្ត្រីចំនួន ១៤៥នាក់ នៅទីក្រុងភ្នំពេញ និង
មួយពេលនៅសាខាខណ្ឌនីមួយៗ និងផ្តល់ជូនក្រុមគណៈ
គ្រប់គ្រង។ ជាបន្តបន្ទាប់គម្រោងនេះ នឹងរៀបចំអង្កេតជាលើក
ទី ២ស្តីអំពីការពេញចិត្តរបស់អ្នកជាប់ពន្ធក្នុងគោលបំណង

ដើម្បីធ្វើការវាយតម្លៃលើភាពរីកចម្រើនចំពោះសេវាកម្មដែល
ត្រូវបានផ្តល់ឱ្យតាមរយៈ ភាពសមរម្យរបស់មន្ត្រី។



កិច្ចពិភាក្សាក្រុម

វិវាទ ក្នុង គោល បំណង កែលម្អ គម្រោង !

សិក្ខាសាលា៖ ការគ្រប់គ្រងគម្រោង វគ្គ២
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤

ប្រសិនបើគ្មានជម្លោះទេក៏គ្មានគំនិតច្នៃប្រឌិត និងកម្លាំង
ថាមពលច្រើននោះដែរ ដែលជាកត្តាធ្វើឱ្យមានការរីកស្ទុះ
ដល់ការកែទម្រង់របស់អង្គការ


ប្រធាននាយកដ្ឋានទាំងអស់ពី អពជ និង សាខាពន្ធដារ
ទាំងឡាយបានចូលរួមសិក្ខាសាលាមួយដែលត្រូវបានផ្តល់បទ
បង្ហាញដោយនាយកប្រតិបត្តិប្រចាំប្រទេសរបស់ AIT, Ralf
Hundertmark ។ បទបង្ហាញបានស្តែងចេញពីការចែករំលែក
ចំណេះដឹងពាក់ព័ន្ធនឹងការដោះស្រាយទំនាស់ផ្ទៃក្នុង
សម្រាប់ អពជ។



មន្ត្រីជាន់ខ្ពស់ ៦៣នាក់ បានចូលរួមសិក្ខាសាលានេះ

ការ ចែក រំលែក បំណង ដឹង និង បំណង ធ្វើ

ការចែករំលែកសៀវភៅជំនួយស្មារតីស្តីពី
ការពិចារណាករហេតុផល និងសវនកម្មពន្ធដារ
ខែមីនា ឆ្នាំ២០១៤



សៀវភៅជំនួយស្មារតីត្រូវបានចែកចាយ

គម្រោងបានចងក្រងនិងចែករំលែកសៀវភៅជំនួយស្មារតី
ដែលបានចងក្រងជាមួយមន្ត្រីទាំងឡាយ

គម្រោងបានចងក្រងសៀវភៅជំនួយស្មារតីស្តីពីការពិចារណា
ពិចារណាករហេតុផល និងសវនកម្មពន្ធដារ និងបានចែកចាយ
ទៅដល់ដៃរបស់មន្ត្រីទាំងអស់។ វគ្គសិក្សានេះទទួលបានការ
កោតសរសើរយ៉ាងខ្លាំង ហើយឯកសារបណ្តុះបណ្តាលទាំង
អស់នេះ ត្រូវបានដៅសម្រាប់ការប្រើប្រាស់ដោយ សាលាជាតិ
ពន្ធដារ។

នៅពេលប្រឈមនឹងស្ថានភាពជម្លោះ ជានិច្ចជាកាល តែងតែផ្តោតជាចម្បងលើបញ្ហា តាមបែបការមូលដ្ឋាន បន្ទាប់មកគឺទៅលើតម្លៃ និង ក្រោយមកផលប្រយោជន៍
- គណៈគ្រប់គ្រងគម្រោង

ការ បញ្ជប់ ផែនការ បង្ហាញ ផ្លូវ

គណៈកម្មាធិការដឹកនាំ និងក្រុមការងារ
កុម្មៈ ដល់ សីហា ២០១៤

ក្របខណ្ឌការងារអាចត្រូវបានទៅភាគីខាងក្រៅ ប៉ុន្តែការងារ
ជាក់ស្តែងត្រូវធ្វើឡើងដោយមន្ត្រីដើរតួនាទីសំខាន់ៗនៅក្នុង
អពជ

គម្រោងបានផ្តល់ដល់ក្រុមហ៊ុន E&Y ដែលជាប្រភពមកពី
ខាងក្រៅដើម្បីសិក្សាលើក្របខណ្ឌការងារ ជាមួយគ្នានេះ
ឯកសារព្រាងស្តីពីផែនទីបង្ហាញផ្លូវត្រូវបានប្រគល់ជូន
អពជ នៅខែកញ្ញានេះ។



កិច្ចពិភាក្សានៅ អពជ

មន្ត្រី ពី រូប នី ង ប ន្ត ថ្នាក់ អ នុ ប ន្និ ត ផ្នែក ព ន្ធ ជា រ

កម្មវិធី ថ្នាក់ អនុបណ្ឌិត នៅ ប្រទេស ជប៉ុន សម្រាប់ ឆ្នាំ ២០១៥

មន្ត្រី ដែល សមស្រប តាម លក្ខខណ្ឌ ត្រូវ បាន លើក ទឹក ចិត្ត ឱ្យ ធ្វើ ការ រៀប ចំ និង ដាក់ ពាក្យ ស្នើ សុំ

មន្ត្រី ពី រូប មក ពី អពជ បាន ទទួល ការ អនុញ្ញាត ដោយ ជោគ ជ័យ ទៅ ក្នុង កម្មវិធី ថ្នាក់ អនុបណ្ឌិត នៅ ប្រទេស ជប៉ុន នៅ ក្នុង ឆ្នាំ នេះ ។ ជា ផ្នែក មួយ នៃ កម្មវិធី NTA ផ្តល់ នូវ វគ្គ សិក្សា “ការ ហ្វឹក ហ្វឺន” លើ ពន្ធដារ ជា មួយ នឹង មន្ត្រី ពន្ធដារ មក ពី បណ្តា ប្រទេស នានា ជុំ វិញ ពិភព លោក ។ និស្សិត ទាំង នេះ នឹង ធ្វើ បទ បង្ហាញ ស្នាដៃ ស្រាវ ជ្រាវ លើ ការ ងារ ពន្ធដារ ។ បេក្ខជន ដែល ទទួល បាន ជោគ ជ័យ ក្នុង ឆ្នាំ ២០១៤ គឺ ៖

១. លោក ជា ច្រ្តា (Mr. Chea Chantra) សវនករ នាយក ដ្ឋាន សវនកម្ម សហគ្រាស អពជ (ឧត្តម សិក្សា ជាតិ នៃ គោល នយោបាយ សាធារណៈ ៖ GRIPS)

២. លោក រិន ណារ៉ូ (Mr. Rin Naro) សវនករ សាខា ពន្ធដារ ខណ្ឌ ពោធិ៍សែន ជ័យ (សាកលវិទ្យាល័យ ជាតិ Yokohama: YNU)

សាកលវិទ្យាល័យ	ការ ដាក់ ពាក្យ ត្រឹម	លក្ខខណ្ឌ ច្រើន បី	
		ការ ងារ ផ្នែក ពន្ធដារ	ភាសា អង់គ្លេស
Keio	៣០ ខែ តុលា ២០១៤	៣ ឆ្នាំ	IELTS: 6.0
GRIPS	១៣ ខែ កុម្ភៈ ២០១៥	៣ ឆ្នាំ	IELTS: 6.0
YNU	២៧ ខែ កុម្ភៈ ២០១៥	៤ ឆ្នាំ	វិញ្ញាបនបត្រ
Hitotsubashi	ខែ ឧសភា ២០១៥	២-៣ ឆ្នាំ	TBC

មន្ត្រី មាន លក្ខខណ្ឌ សមស្រប មក គ្រប់ គ្រាន់ ជា ភ្នាក់ ពារ ក្រ . . .

ព្រឹត្តិការណ៍ បន្ទាប់

តុលា ២០១៤ ដល់ មីនា ២០១៥

ការ ចែក រំលែក បទ ពិសោធផ្សេងៗ និង កិច្ចពិភាក្សា រវាង ចាំ

សាខា ពន្ធដារ ខេត្ត មួយ ចំនួន នឹង រៀប ចំ សិក្ខា សាលា សម្រាប់ អ្នក ជាប់ ពន្ធ នៅ ដំណាច់ ឆ្នាំ ២០១៤ ។ អពជ នឹង បញ្ជូន អ្នក ធ្វើ បទ បង្ហាញ មួយ ចំនួន ។

ព្រឹត្តិការណ៍	កាលវិភាគ	មាតិកា
មន្ត្រី មក ពី ប្រទេស India & Kenya	២៧-៣១ តុលា ២០១៤	ការ អង្កេត លើ VAT និង សវនកម្ម ពន្ធដារ
វគ្គ បណ្តុះ បណ្តាល នៅ ជប៉ុន	២៦-៣០ មករា ២០១៥	សេវា អ្នក ជាប់ ពន្ធ ៖ បង្កើត ឯកសារ មេរៀន PR
សិក្ខា សាលា ស្តី ពី ការ ប្រាស្រ័យ ទាក់ ទង	កុម្ភៈ - មីនា ២០១៥	នៅ សាខា ពន្ធដារ ខណ្ឌ នីមួយៗ និង គណៈ គ្រប់ គ្រង
កិច្ចពិភាក្សា អំពី ច្បាប់ ពន្ធ	៩-១៣ កុម្ភៈ ២០១៥	កិច្ចពិភាក្សា ជា មួយ សាស្ត្រាចារ្យ ផ្នែក ច្បាប់
សិក្ខា សាលា ដើម្បី ជំរុញ ផ្នែក ពន្ធ	១៣ កុម្ភៈ ២០១៥	សិក្ខា សាលា ជា សាធារណៈ ដោយ សាស្ត្រាចារ្យ ផ្នែក ច្បាប់
ការ វាយ តម្លៃ ចុង ក្រោយ	មីនា ២០១៥	ការ វាយ តម្លៃ គម្រោង ចុង ក្រោយ
អង្កេត អំពី ការ ពេញ ចិត្ត របស់ អ្នក ជាប់ ពន្ធ	មីនា ២០១៥	អង្កេត លើក ទី ២ នៅ អពជ និង សាខា ទាំង ឡាយ
វគ្គ បណ្តុះ បណ្តាល នៅ ជប៉ុន	មេសា ២០១៥	សវនកម្ម ពន្ធដារ

ការ រៀន សូត្រ ជា មួយ នឹង សហ រដ្ឋ ភិក អន្តរ ជាតិ

JICA ផ្តល់ នូវ វគ្គ បណ្តុះ បណ្តាល ជា ក្រុម សម្រាប់ មន្ត្រី ពន្ធដារ ពី ប្រទេស ចំនួន ២០ ។ អ្នក ចូល រួម អាច ចែក រំលែក និង ទទួល បាន ចំណេះ ដឹង អំពី ប្រព័ន្ធ និង រដ្ឋបាល សារ ពី ពន្ធដារ របស់ ប្រទេស នីមួយៗ ព្រម ទាំង ធ្វើ ការ សង្កេត លើ ការ អនុវត្ត ការ ងារ របស់ ប្រទេស ជប៉ុន ។ អ្នក ចូល រួម សម្រាប់ ឆ្នាំ នេះ គឺ ៖

លោក គឹម សុវណ្ណារ៉ា សវនករ នៅ សាខា ពន្ធដារ ខណ្ឌ ចំការ មន
ISTAX (Senior Course) ៖ ១០ តុលា ដល់ ៤ ធ្នូ
លោក ស្រី មន អង្គជំនុំ អនុប្រធាន នាយក ដ្ឋាន នៅ នាយក ដ្ឋាន គ្រប់ គ្រង អ្នក ជាប់ ពន្ធដារ

ISTAX (General Course) ៖ ១ កញ្ញា ដល់ ២៥ ខែ តុលា

<http://www.nta.go.jp/ntc/english/inter/index.htm>

មន្ត្រី ដែល មាន លក្ខខណ្ឌ សមស្រប គួរ ឆ្លៀត ឱកាស នេះ ដើម្បី ពង្រីក ចំណេះ ដឹង របស់ ខ្លួន ។
- កម្មវិធី អនុបណ្ឌិត នៅ ប្រទេស ជប៉ុន



JICA HP

<http://www.jica.go.jp/english/index.html>

គម្រោងរបស់ JICA ប្រចាំឆ្នាំ អពជ

អគ្គនាយកដ្ឋានពន្ធដារ (បន្ទប់ ៦០៥)

ភ្នំពេញ

ទូរស័ព្ទ៖ 097 400 5349

អ៊ីម៉ែល៖ jicaproject_gdt@yahoo.com

បណ្ណាធិការ៖ IMAI Takako



ស ្រ ម ា ប ំ អ ព ជ ន ិ ង ស ្រ ម ា ប ំ ប ្រ ជា ជ ន ក ម្ម ជា

ក្រុមការងារគម្រោងរបស់ JICA នឹងចេញផ្សាយនូវព្រឹត្តិប័ត្រសារព័ត៌មាននេះ ដើម្បីជូនដំណឹងដល់លោកអ្នកអំពីសកម្មភាពទាំងឡាយ និង ដំណើរជឿនលឿនទៅមុខរបស់គម្រោង។ ដោយសារយើងទាំងអស់គ្នាមានគោលបំណងដូចគ្នាយើងសូមលើកទឹកចិត្តឱ្យលោកអ្នកចូលរួមទាំងអស់គ្នា។ គម្រោងប្តេជ្ញាឆ្លើយតបចំពោះមតិយោបល់និងសំណើរបស់លោកអ្នក។ ដូច្នេះសូមប្រាប់យើងអំពីអ្វីដែលលោកអ្នកគិត។

